



ចំណុចត្រួតពិនិត្យចំពោះបរិភោគអាហារថ្ងៃត្រង់ (សម្រាប់សិស្ស)

មុនពេលបរិភោគ

1. ត្រូវលាងសម្អាតដៃឱ្យបានស្អាត។
2. ត្រូវតម្រង់ជួរ និងដើរចុះមកអាហារដ្ឋានដោយភាពស្ងៀមស្ងាត់។
3. ចំពោះសិស្សដែលញ៉ាំអាហារសាលា ត្រូវឈរតម្រង់ជួរចាំទទួលអាហារពីអ្នករៀបចំអាហារ។
4. មិនត្រូវប្រជ្រៀត និងដណ្តើមយកអាហារគ្នាឡើយ។
5. ត្រូវកាន់បានអាហារដោយប្រុងប្រយ័ត្ន ពេលដើរឆ្ពោះកន្លែងអង្គុយសមរម្យ។
6. ចំពោះសិស្សដែលយកអាហារមកពីផ្ទះ ត្រូវទៅយកប្រអប់អាហាររបស់ខ្លួនដែលបានទុកដាក់ និងពិនិត្យមើលឈ្មោះឱ្យបានត្រឹមត្រូវ មុននឹងយកមកបរិភោគ។
7. ក្នុងករណីដែលមិនអាហារបរិភោគ ឬអាហារមកយឺត ត្រូវចេះសួរ និងផ្តល់ព័ត៌មានទៅកាន់អ្នកគ្រូ លោកគ្រូ ឬក្រុមការងារជួរមុខ (Front Desk)។

កំឡុងពេលបរិភោគ

8. ត្រូវអង្គុយតាមកន្លែងរៀងៗខ្លួនឱ្យមានសណ្តាប់ធ្នាប់ល្អ។
9. ត្រូវបរិភោគ ដោយមិនមានការផ្លាស់ប្តូរអាហារគ្នា ឬយកអាហាររបស់មិត្តភក្តិឡើយ។
10. ត្រូវបរិភោគអាហារឱ្យមានភាពរៀបរយ (មិនបរិភោគយឺតពេក ឬលឿនពេក)។
11. មិនត្រូវជក់ដីកា និងយាយគ្នាលឺៗ ស្រែកឡឡោ ឬប្រលែងគ្នាលេង ពេលកំពុងបរិភោគអាហារ។
12. ត្រូវរក្សាអនាម័យពេលបរិភោគ ដោយមិនត្រូវធ្វើឱ្យអាហារក្រពប់លើតុ ឬប្រឡាក់តុ មិនត្រូវប្រើដៃចាប់អាហារ ឬយកដៃប្រឡាក់ទៅជូតជាមួយខោ សំពត់ អាវ ឬកៅអីឡើយ។
13. ត្រូវព្យាយាមបរិភោគអាហារឱ្យបានអស់ រួមទាំងបាយ សម្ល សាច់ និងបន្លែជាដើម។
14. ចំពោះសិស្សដែលបរិភោគអាហារសាលា អាចសុំថែមបាយ ឬម្ហូប ប្រសិនបើមិនទាន់ឆ្អែត។

ក្រោយពេលបរិភោគ

15. ត្រូវយកបាន ឬប្រអប់អាហារទៅដាក់ចូលធុងឱ្យមានសណ្តាប់ធ្នាប់ ពេលបរិភោគរួច។
16. ត្រូវរៀបចំទុកដាក់ប្រអប់អាហារផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ។
17. ត្រូវចេះជូតសម្អាតតុ កៅអី និងលាងសម្អាតដៃឱ្យបានស្អាត ក្រោយពេលបរិភោគអាហាររួច។
18. កុំភ្លេចញ៉ាំទឹកឱ្យបានច្រើន។

